



ឥណទានម៉ូតូ

Motorbike Loan

លោកអ្នកនឹងក្លាយជាម្ចាស់
កម្មសិទ្ធិម៉ូតូដែលលោកអ្នកពេញចិត្ត

You'll be the owner of the Motorbike of your choice



សម្រាប់ព័ត៌មានបន្ថែមសូមស្កេនទីនេះ

For more information, please scan here.

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត
សូមទាក់ទងការិយាល័យទំនាក់ទំនងអតិថិជន ២៤ម៉ោង

For ACLEDA Bank services requirements or more information,
please contact our 24-hour customer service:

+855 (0)23 994 444

+855 (0)15 999 233

អ៊ីម៉ែល: inquiry@acledabank.com.kh

វេបសាយ: www.acledabank.com.kh



ឥណទានម៉ូតូ

លោកអ្នក អាចខ្ចីប្រាក់ទិញម៉ូតូប្រើប្រាស់ក្នុងក្រុមគ្រួសារ ប្រកបមុខ របរផ្សេងៗ តាមបំណងប្រាថ្នា ។

អត្ថប្រយោជន៍

- ទទួលបានម៉ូតូជាទីពេញចិត្ត
- ផ្ទេរការចំណាយដុលនៃថ្លៃទិញម៉ូតូ ទៅជាការចំណាយប្រចាំខែតាមរយៈការសង រំលោះ
- បង្កើនសុខុមាលភាពដល់គ្រួសារ និងសង្គម

លក្ខណៈនៃឥណទានម៉ូតូ

- ផ្តល់ជូនជាប្រាក់ដុល្លារអាមេរិក
- សម្រាប់ទិញម៉ូតូថ្មី ឬម៉ូតូដែលប្រើហើយគ្រប់ប្រភេទ ពីអ្នកផ្គត់ផ្គង់ម៉ូតូដែលមាន លក្ខណៈស្របច្បាប់
- ទទួលបានឥណទានរហូតដល់ ១០.០០០ដុល្លារអាមេរិក និងមិន ត្រូវលើសពី ៨០% នៃតម្លៃម៉ូតូដែលត្រូវទិញ (ដាក់ម៉ូតូដែលត្រូវទិញជាទ្រព្យធានា)
- រយៈពេលខ្ចីអតិបរមា ៥ឆ្នាំ និងមិនត្រូវលើសពីអាយុចូលនិវត្តន៍ សម្រាប់អតិថិជន ជាកម្មករនិយោជិត ឬមិនត្រូវលើសពីអាយុ ៦០ឆ្នាំ សម្រាប់អតិថិជនទូទៅ
- អត្រាការប្រាក់ ចាប់ពី ១២% ដល់ ១៨% ក្នុងមួយឆ្នាំ

ឯកសារតម្រូវ

- ជានីតិជន
- មានលំនៅដ្ឋានអចិន្ត្រៃយ៍ដោយមានបញ្ជាក់ពីអាជ្ញាធរនៅក្នុងតំបន់
- មានភេរ្ត័ល្មោះ អត្តចរិតល្អ និង ប្រវត្តិល្អ
- មានមុខរបរ ប្រាក់បៀវត្ស ឬប្រភពចំណូលច្បាស់លាស់ និងមាននិរន្តរភាពដែល បង្ហាញពីលទ្ធភាពអាចសងបំណុលបាន
- អតិថិជនជាកម្មករនិយោជិតកំពុងបម្រើការងារជាមួយក្រុមហ៊ុន អង្គការឬស្ថាប័ន ផ្សេងៗ ត្រូវមានលិខិតបញ្ជាក់ ឬកិច្ចសន្យាការងារ ដើម្បីធានាថាកិច្ចសន្យាការ ងារវែងជាងកិច្ចសន្យាឥណទានរថយន្ត
- មានឯកសារកំណត់អត្តសញ្ញាណ ៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ឬឯកសារផ្សេងទៀតដែលអាចជំនួសបាន

Motorbike Loan

Motorbike Loan is provided to you who have a regular income to get a motorbike for your family or business.

Advantages

- Owning a lovely motorbike
- Converting a gross payment to monthly installment
- Promoting welfare of your family and the society

Features of Motorbike Loan

- Available in US Dollar
- Be able to buy any types of brand-new motorbike or used motorbike from legal suppliers
- Loan size is up to US\$10,000 but not exceed 80% of the motorbike price (if collateralized by the bought motorbike)
- Maximum of loan period is up to 5 years for:
 - Customers who are employees and will not exceed the retirement age.
 - Other customers will not be over 60 years of age.
- Interest rate from 12% to 18% per annum.

Requirements

- Being a majority
- Having a permanent address certified by local authority
- Having a good reputation, and attitude
- Having a proper job, salary, or source of income to guarantee the pay back
- For employee of a company, organisation or other institutions, you need a certified letter or employment contract to ensure your employment is longer than repayment period
- Having ID card, family book, residence book, or other valid documents